

ព្រះគម្ពីរសំរាប់កុមារ
សូមបង្ហាញជូន

ដើមកំណើតនៃសេចក្តីទុក្ខ
ព្រួយរបស់មនុស្ស



និពន្ធដោយ៖ Edward Hughes

ធ្វើការពន្យល់ដោយ៖ Byron Unger; Lazarus
Alastair Paterson

កែសម្រួលដោយ៖ M. Maillot; Tammy S.

បកប្រែដោយ៖ www.christian-translation.com

ផលិតដោយ៖ Bible for Children
www.M1914.org

©2020 Bible for Children, Inc.

អាជ្ញាប័ណ្ណ៖ លោកអ្នកមានសិទ្ធិក្នុងការចតចម្លង ឬបោះពុម្ពរឿងនេះបាន
តែលោកអ្នកមិនអាចយកវាទៅលក់បានទេ។



ព្រះជាម្ចាស់បានបង្ហាញត្រប់
យ៉ាង! ពេលទ្រង់បង្ហាញមនុស្សដំ
បូងមកគឺលោក អាដាម, គេបា
នរស់នៅក្នុងសួនអ៊ីដេន

ជាមួយប្រពន្ធរបស់គេ, ...



...អ្វី? ពួកគេរស់ នៅយ៉ាងមាន
សុភមង្គលក្រោមបង្គាប់
របស់ព្រះ ហើយរីករាយនឹង
វត្តមានរបស់ទ្រង់ រហូតដល់
ថ្ងៃមួយ...



សត្វពស់បានសួរទៅ
អ្នកថា “តើព្រះជាម្ចាស់
ហាមមិនអោយបរិភោគ
ពីគ្រប់ដើមឈើមែនទេ?”
អ្នកបានឆ្លើយថា



“យើងអាចបរិ
ភោគបាននូវផ្លែឈើគ្រប់មុខ លើក
លែងតែមួយ”។ “ប្រសិនបើ
យើងបរិភោគ ឬប៉ះផ្លែនោះ
យើងនឹងស្លាប់។”



សត្វពស់បានសើ
ចហើយ និយាយថា
“អ្នកនឹងមិន
ស្លាប់ទេ។ អ្នកនឹងក្លាយដូច
ជាព្រះ។” អ្វីចង់បានផ្នែក
ដើមឈើនោះ។ នាងបាន
ស្លាប់តាមសត្វពស់
ហើយបានបរិភោគ
ផ្លែនោះ។



បន្ទាប់ពីអ្វីមិនគោរពតាម
បង្គាប់ព្រះហើយ នាងបាននាំ
អោយអាដាមបរិភោគផ្លែនោះ
ដែរ។ អាដាមគួរតែនិយាយថា
“ទេ ខ្ញុំគោរពតាមបន្ទូលរបស់
ព្រះទៅអ្វី
តែគេមិនបាន
និយាយប្រកែក
ឯងអ្វីឡើយ។”





ពេលដែលអាដាម
និងអ៊ីវបានប្រព្រឹត្តអំពើបាប, ពួកគេ
ចាប់ផ្តើមមានភាពអៀនខ្មាស់។





ពួកគេបានដឹងថាពួក
គេនូវអាក្រាតនៅឡើយ
ដូច្នោះហើយគេបានដេញដោល ធ្វើជាអៀម
គ្របដណ្តប់លើខ្លួនពួកគេ ហើយលាក់ខ្លួន
ក្នុងគុម្ពព្រៃពីវត្តមានរបស់ព្រះ។



ពេលល្ងាចត្រូវជាកម្ពុយ
ព្រះទ្រង់បានយាងមកក្នុងសួនច្បារ។
ទ្រង់បានដឹងពីអ្វីដែលអាដាម
និងអ៊ុំបានធ្វើ។
អាដាមបានបន្ទោសអ៊ុំ
អ៊ុំបានបន្ទោសសត្វពស់។




ព្រះជាម្ចាស់បានមានបន្ទូលថា
“សត្វពស់ត្រូវបាន ដាក់បណ្តាសារហើយ
ហើយវានឹងវារលើពោះ
របស់វាជារៀងរហូត។
ហើយចំណែកស្ត្រីវិញ
នឹងមានការឈឺចាប់
ពេលបង្កើតកូន។”



“អាដាមដោយសារអំពើបាបរបស់អែង
ដីនិងត្រូវដាក់បណ្តាសារ។
អែងនិងទទួលផលពីដី
បានដោយនឿយហត់បំផុត។”





ព្រះជាម្ចាស់បានបណ្តេញអាដាម
 និងអ៊ីវចេញពីសួនដ៏អស្ចារ្យ។
 ដោយសារពួកគេបានប្រព្រឹត្ត
 អំពើបាប ពួកគេត្រូវបាន
 បំបែកចេញពីជីវិតដែលទំ
 នុកបម្រុងដោយព្រះ
 ជាម្ចាស់!





ព្រះជាម្ចាស់បានដាក់ដាវអណ្តា
តភ្លើងដើម្បីការពារកុំអោយ
ពួកគេចូលមកវិញបាន។
ព្រះបានធ្វើអារពិស្បែកស
តូសម្រាប់អាដាម និងអ៊ីវ។
តើព្រះជាម្ចាស់ បានស្បែក
នោះ ពីណាមក?



កន្លងក្រោយមក អាដាម និងអ៊ូវ បានបង្កើត
ជាគ្រួសារមួយ។ កូនប្រុសទីមួយរបស់ពួកគេ
“កាអ៊ុន” គឺជាអ្នកថែស្ថនម្នាក់។ កូនប្រុសទីពីរ
របស់ពួកគេ, អាប៊ែល គឺជាអ្នក
គង្វាលចៀម។




ថ្ងៃមួយ កាអ៊ិនបានយកបន្លែមួយចំនួនជាដង្ហាយដល់ព្រះជាម្ចាស់ ចំណែកអាប៊ែលវិញក៏បានយកសត្វច្រើនមួយចំនួនដែលល្អបំផុតរបស់គាត់ជាដង្ហាយដល់ព្រះជាម្ចាស់ដែរ។ ព្រះជាម្ចាស់ពេញចិត្តនឹងដង្ហាយរបស់អាប៊ែល។



ព្រះជាម្ចាស់មិនពេញចិត្តនឹងដង្ហាយរបស់កា
អ៊ុនទេ? កាអ៊ុនមានចិត្តនឹងសម្បារ។ ប៉ុន្តែ

ព្រះជាម្ចាស់បានមានបន្ទូលថា
“ប្រសិនបើអែងធ្វើនូវអ្វីដែលត្រឹ
មត្រូវនោះ តើនរណាទៅដែល
មិនទទួលយកអែង?”



កំហឹងរបស់កាអ៊ុនមិនបានរលាយបាត់ទេ។
មួយរយៈពេលក្រោយមក នៅទីវាលគេបាន
វាយប្រហារអាប៊ែល
ហើយសម្លាប់អាប៊ែល។



ព្រះជាម្ចាស់បានមានបន្ទូលទៅកាអ៊ីន។ “តើ
បួនប្រុសរបស់អែង, អាប៊ែលនៅឯណា?” កាអ៊ី
នបាននិយាយក្រហកថា “ខ្ញុំមិនដឹងទេ “ខ្ញុំមិន
មែនម៉ែដោះរបស់បួនខ្ញុំទេ?”



ព្រះជាម្ចាស់បានដាក់ទោសកាអ៊ុន ដោយដក
យក សមត្ថភាពរបស់គេក្នុងការដាំដំនាំ
ហើយធ្វើអោយគេក្លាយជាជនអនាថា។



កាអ៊ុនបានចាកចេញពីវត្តមានរបស់ព្រះ។ គេ
បានរៀបការនឹងកូនស្រីម្នាក់របស់អាដាម
និងអ៊ុវ។ ពួកគេបានបង្កើត
ជាគ្រួសារមួយ។



មិនយូរប៉ុន្មាន កូនចៅ ចៅ
ទុករបស់កាអ៊ុនក៏មានគ្នាច្រើនពេញ
ក្នុងទីក្រុងមួយដែលពួកគេបា
នកសាង ឡើង។



ទន្ទឹមគ្នានេះដែរ គ្រួសាររបស់អាដាម និងអ៊ីវ៉ក
ចេះតែចម្រើនច្រើនឡើងយ៉ាងឆាប់រហ័ស។ នៅជំនាន់នោះ មនុស្សរស់នៅ
បានអាយុវែងជាងនៅជំនាន់ឥឡូវនេះ។



នៅពេលដែលកូនប្រុសរបស់នាងឈ្មោះ សិត
បានកើតមក, អ្វីៗបាននិយាយថា
“ព្រះជាម្ចាស់អោយសិតមកខ្ញុំអោយ
មកជំនួសអាប៊ែល។”



សិក្ខាជាមនុស្សរូបសំព្រះដែល
បានរស់នៅបានដល់អាយុ៩១២ឆ្នាំ
ហើយ មានកូនជាច្រើននាក់។



នៅក្នុងលោកនេះ ចំនួន
មនុស្សកាន់តែច្រើនឡើង
ហើយកាន់តែអាក្រក់ឡើងពី
មួយដំណទៅមួយដំណ។



នៅទីបំផុត ព្រះជាម្ចាស់បានសំ
រេចចិត្តបំផ្លាញមនុស្សជាតិ
ហើយ...



...នឹងគ្រប់សត្វព្រៃ និងបក្សា
បក្សីទាំងអស់។ ព្រះជាម្ចាស់
សោកស្តាយណាស់ដែលទ្រង់
បង្កើតមនុស្សមក។



ប៉ុន្តែមនុស្សម្នាក់បានធ្វើអោយព្រះ ជាម្ចាស់ពេញព្រះ ហឫទ័យ...។



បុរសម្នាក់នោះឈ្មោះ ណាអា។
ណាអាជាកូនចៅជំនាន់ក្រោយរបស់សិត,
ណាអាជាមនុស្សត្រឹមត្រូវ
និងគ្មានកន្លែងទាស់ឡើយ។

គេបានដើរជាមួយ
យព្រះជាម្ចាស់។



គេក៏បានបង្រៀនកូនប្រុសទាំងបីនាក់
របស់គេអោយគោរពព្រះជាម្ចាស់ផងដែរ។



ពេលនេះព្រះជាម្ចាស់ បានមានគំរោង
ប្រើល្អាអាដោយមធ្យោបាយ ដ៏ចម្លែក
ហើយជាមធ្យោបាយ
ដ៏ពិសេសមួយ។



ដើមកំណើតនៃសេចក្តីទុក្ខព្រួយរបស់មនុស្ស

រឿងមួយពីព្រះបន្ទូលរបស់ព្រះជាម្ចាស់,
ព្រះគម្ពីរ,

អាចរកឃើញនៅក្នុង

លោកុប្បត្តិ ៣-៦

“ការបើកសម្តែងនូវព្រះបន្ទូលទ្រង់ផ្តល់នូវពន្លឺ”
ទំនុកតម្លៃ ១១៩: ១៣០



၆ပံ



រឿងព្រះគម្ពីរនេះប្រាប់យើងពីព្រះជាម្ចាស់ដ៏អស្ចារ្យរបស់
យើងដែលបានបង្កើតយើងមក ហើយចង់អោយអ្នក
ស្គាល់ទ្រង់។

ព្រះអង្គជ្រាបថា យើងបានប្រព្រឹត្តអំពើអាក្រក់, ដែល
ទ្រង់ហៅការទាំងនោះថាជា អំពើបាប។ ទោសនៃអំពើ
បាបគឺសេចក្តីស្លាប់, ប៉ុន្តែព្រះទ្រង់ស្រឡាញ់យើងខ្លាំង
ណាស់ ដល់ម៉្លោះហើយបានជាទ្រង់បានចាត់ព្រះយេស៊ូដែល
ជាព្រះរាជបុត្រាតែមួយរបស់ព្រះអង្គអោយមកសុគតនៅ
លើឈើឆ្មាង ហើយបង់ថ្លៃនៃទោសនោះជំនួសយើង។ ព្រះ
យេស៊ូបានរស់ពីសុគតឡើងវិញ ហើយបានយាងត្រលប់
ទៅស្ថានសួគ៌! ប្រសិនបើអ្នកជឿលើព្រះយេស៊ូ ហើយសុំ
ទ្រង់អោយអភ័យទោសចំពោះអំពើបាបរបស់អ្នក, ទ្រង់
នឹងលើកលែងទោសអោយអ្នក! ទ្រង់នឹងមក ហើយរស់
ក្នុងចិត្តរបស់អ្នកឥឡូវនេះ, ហើយអ្នកនឹងរស់នៅជាមួយ
ទ្រង់ជារៀងរហូត។



ប្រសិនបើអ្នកជឿថានេះជាការពិត, អ្នកត្រូវទូលទៅកាន់
ព្រះអង្គថា៖ ឱព្រះយេស៊ូ ទូលបង្គំជឿហើយថាទ្រង់ជាព្រះ
ហើយបានក្លាយជាមនុស្សម្នាក់មកដើម្បីសុគតជំនួស
អំពើបាបរបស់ទូលបង្គំ, ហើយពេលនេះទ្រង់រស់ពីសុគត
ឡើងវិញ។ សូមទ្រង់យាងចូលក្នុងជីវិតរបស់ទូលបង្គំ
ហើយអភ័យទោសចំពោះអំពើបាបរបស់ទូលបង្គំ ដើម្បី
ទូលបង្គំអាចមានជីវិតថ្មីនាពេលឥឡូវនេះបាន ហើយថ្ងៃ
មួយទូលបង្គំនឹងទៅនៅជាមួយទ្រង់ជារៀងរហូត។ សូម
ជួយទូលបង្គំអោយគោរពទ្រង់ ហើយរស់នៅស្រាប់ទ្រង់
ដូចជាបុត្ររបស់ទ្រង់។ អាម៉េន។

សូមអានព្រះគម្ពីរ ហើយអធិដ្ឋានទៅព្រះជារៀងរាល់ថ្ងៃ!
យូហាន ៣:១៦

